

ឧបសោសដ្ឋា



ក្រុមនៃកំណាព្យ មនោសញ្ចេតនា



មាតិកា

ផ្កាកុលាប ក្រហម 3
ស្រណោះ ពាកម៉ែ 4
ស្នេហា ទំនង ទាវ 5
ទឹកឃើញជានិច្ច 6
មិត្តសំឡាញ់ 7
រដូវមានប្អូន 8
កុលាបរីក 9
ស្នេហាបរិសុទ្ធ 10
ព្រះច័ន្ទលាក់ខ្លួន 16
រលកកម្ពុជា 17
លាពាក 18
ចំនួន ពេល ប្រភាគ 19
ជរាភាព 20
ទឹកហូរទៅ 21
រសៀលកងក្អក 22
ម៉ែ 23
ថ្ងៃកំណើត 24
ស្នេហា ឆ្នាំថ្មី 25
រដូវច្រូត 26
ថើបលើកដំបូង 27
សមរក្សមិ 28

| | |
|-------------------|----|
| ក្រដាស-ស | 29 |
| ទាវស្លាប់ព្រោះទុំ | 30 |
| ទំនួញនាងទាវ | 31 |
| កេរ្តិ៍មិនបាន | 33 |
| វៃយំ | 37 |
| ថ្ងៃស្រីរៀបការ | 39 |
| ផ្កាកងសួន | 41 |
| រាត្រីគ្មានខែ | 44 |
| ភ្លៀងសោកិ | 45 |

បទមេបួន

ផ្កាកុលាប ក្រហម

១២ វិច្ឆិកា ២០១៧

នេះជាសំនៀង គិតក្នុងអារម្មណ៍
ជាមនោបារម្ភ អំពីអតីត។

ចារជាប់ដួងចិត្ត ជារឿងមានពិត
ក្នុងជីវិតផ្អែម ដូចផ្ការីកដើម។

កុលាបក្រពុំ ស្រង់ទឹកសន្សើម
ចិត្តចង់ដណ្តើម ស្រូបគន្ធក្រអូប។

ក្រហមស្រវាំង ចិត្តព្រោះល្អចរូប
ផ្កាជាគូរស្នេហ៍ ទាំងឥតសង្ឃឹម។

បទពាក្យ ៨

ស្រណោះ ពុកម៉ែ

១២ វិច្ឆិកា ២០១៧

ស្រណោះពុកម៉ែនាំស្រក់ទឹកភ្នែក
យំរំលែកទុក្ខព្រោះនឹកដីស្រែ
នឹកពុកនិងពូជាអ្នកចេះថែ
នឹកម៉ែនិងមីងជាទីស្នេហា។
នឹកបងនិងប្អូននិងញាតិសន្តាន
រស់នៅក្នុងសង្គមជាមហាគ្រួសារ
ក្នុងនរៈជាតិមានពុទ្ធសាសនា
មានពាក្យភាសាជាសាសាសន៍អារ្យៈ។
ពុកម៉ែទៅវត្តសាងបុណ្យអោយកូន
អោយដល់ប្អូនបងជាញាតិរួមឈាម
ដែលធ្លាប់មានទុក្ខនៅក្នុងសង្គ្រាម
តាមទំនៀមនៃជាតិសាសន៍ខេមរា។
កូនលើកហត្ថាពួងស្នងពិនាយ
សូមអោយព្រះវិលាយគ្រប់រោគា
ពីកាយពុកម៉ែហើយមានទេវតា
តាមជួយថែរក្សាដល់អ្នកមានគុណ។

បទថយក្រោយចូលព្រៃក

ស្នេហា ទុំ និង ទាវ

១២ វិច្ឆិកា ២០១៧

ទុំក្រឡេកមើលទាវបររ
ទាវស្រីរូបល្អនាំចិត្តស្រៀវ
ស្រៀវឃើញស្រីល្អសរាងរាវ
ល្អ-តក្កងភ្នែកមើលក្រឡេក។

ទាវស្រីឃើញទុំចិត្តរន្ធត់
ចិត្តនាំរលត់ច្បាប់ស្រីថ្មីក
រិតខ្លួនលុតតាមស្នេហ៍ចិត្ត
រន្ធត់ចិត្តស្នេហ៍ព្រោះឃើញទុំ។

បទសុក្រទិនវិសាល

នឹកឃើញជានិច្ច

១២ វិច្ឆិកា ២០១៧

ចងសក់សេះយោលតាមយាត្រា
កុលាបក្រហមដូចតារា
ញញឹមជានិច្ចចិត្តមេត្តា
នាំអោយស្នេហានាមស្រីស្អាត។

ឱរូបហ្នឹងហើយស្រីពុំដា
នឹកឃើញជានិច្ចនាំពារកម្ម
ដល់ចិត្តលំទោនក្រោមព្រះចន្ទ
ក្រាបលួចស្នេហ៍កម្មគ្មានជំនះ។

បទពាក្យ ៧

មិត្តសំឡាញ់

១៣ វិច្ឆិកា ២០១៧

គ្មានសំនៀងពិតតែចិត្តនឹក
ដល់មិត្តសំឡាញ់រួមប្រទេស
ឱ្យប្រែប្រួលដូចធម៌ទេស
ពីក្មេងដល់ផ្ទះជរាភាព។

តែខ្សែចំណងជាមិត្តភាព
ចងភាពមេត្រីគ្មានកែប្រែ
ឱមិត្តសំឡាញ់លែងរស់ក្សេរ
តែថែជានិច្ចចិត្តស្មោះសរ។

បទសទ្យាបល្លន

រដូវមានបួន

១៤ វិច្ឆិកា ២០១៧

រដូវបួន សួនតែមួយ ត្រួយក្រអូប
 វស្សានគី ឈឺពេញខ្លួន សួនជាផ្កា
 ក្រអូបក្រៃ ថ្លៃម្ចាស់ចិត្ត វិតបេះដូង
 ឈឺខ្លួនព្រោះ ស្មោះចិត្តស្នេហ៍ តែអភ័ព្វ។
 សរទស្រី ថ្មីបន្ត តម្រងក្លិន
 ក្រអូបឈ្ងប់ លុបអារម្មណ៍ បារម្ភចិត្ត
 ខ្លាចក្លិនសួន ពួនក្នុងថូ ប្តូរទុក្ខខ្ញុំ
 ជាប់ជាឈឺយ ឆ្លើយមិនរួច លួចស្នេហា។
 ហេមន្តមាន ទានធ្មេកអុជ ដុតដូចអុស
 ភាយកំដៅ នៅជាប់ក្លិន បិតក្នុងចិត្ត
 ភាយកំព្រា ទារស្នេហ៍ស្រី ប្រិយប្រាយដូច
 វៃយំលោម រោមរុក្ខា ថារងា។
 និទាយរាយ សាយក្លិនថ្មី ស្រីពុំងា
 លែងរងា លាទុក្ខស្នេហ៍ ថែយូរហើយ
 លាកម្មចិត្ត ដ្បិតសង្ឃឹម សឹមរស់វិញ
 ក្លិនក្រអូប ស្រូបមិនចប់ លប់ទុក្ខស្នេហ៍។

បទពាក្យ ៧

កុលាបរិក

១៥ វិច្ឆិកា ២០១៧

ពន្លឺព្រឹមៗក្រោមវិហារ
 លាពសុភាកាយរំអិល
 ចន្ទចរចុះផុតមែកអម្ពិល
 លារីលវិញក្នុងរជនិថ្មី។
 លាស្រីក្រពុំដូតសន្សើម
 ក្រោមមេឃសើមពណ៌ខ្ចីក្រហម
 ទុកសួនជាមួយវិភាករ
 លំអនវិពណ៌រោហិត។
 ក្រហមល្អទើតនៅក្នុងសួន
 ឆោមល្អសមសួនស្តើអមរវត្ត
 ជាពិជ្រក្នុងរដ្ឋស្នាក់ឪឡាន
 ជាឋានស្រីល្អក្នុងលោកៈ។
 កុលាបមានស្នេហ៍ជាធម្មជាតិ
 មានជាតិបរទាញស្នេហា
 ទាក់ចិត្តគ្រប់សត្វចាញ់តណ្ហា
 ចង់ជួបបុប្ផាជាតូតាប៉ា។

បទពាក្យ ៧

ស្នេហាបរិសុទ្ធ

១៦ វិច្ឆិកា ២០១៧

ស្រីនោមល្អតាំងពីក្រពុំ
ភ័ក្ត្រចម្លែងកើតជាសម្រស់
ព្រៃសូត្រជាកាយល្អឥតខ្ចោះ
សាបអស់ចិត្តខ្ញុំជាយុវៈ។

កាយអោយលហុជាវាយោ
ចរទោររកស្នេហ៍ឃើញរស្មី
ដូចនុំឃើញទារស្ននបេតិ
មេត្រីទំនៀមត្រូវវន្ទា។

មិនហ៊ានសូមស្នេហ៍ផ្កាផ្លូវផង
លួចមើលមិនត្រង់ខ្លាចទារខ្មាស
តែថប់ដង្ហើមចិត្តប្រាលប្រាស
អាសូរពាក្យចាសតបសំនៀង។

ថាផ្កាយល់ច្បាស់ចិត្តបុរស
ចិត្តស្មោះស្រឡាញ់កុលាបពិត
តែផ្កាចូលម្លប់ជាច្បាប់វិទ្ធី
ត្រូវសាងចរិតស្រីគ្រប់លក្ខណ៍។

**យើងនៅក្នុងចិត្តបរិសុទ្ធ
កាយចិត្តពិស្សតជាតិស្សរៈ
សេរីភាពមានក្នុងលោកៈ
រស្មីអក្កៈជួយបំភ្លឺ។**

**ផ្លូវត្រូវតាមកេរ្តិ៍ពៅពិសិ
ពៅស្រីក្រពុំផ្កាមានទង
រង្សាបុត្រីលើបង្កង
ម៉ែឱកាត់គងពៅលើពេជ្រ។**

**តែចិត្តកម្លោះធាតុជាព្រាន
ចិត្តចង់បំពានក្បួនសាស្ត្រា
ឃើញនោមស្រីល្អលួចស្នេហា
កុលាបជីវាក្នុងជីវិត។**

**លួចចិត្តបរិសុទ្ធផ្កាក្រពុំ
គ្មានសុំកុលាបក្រហមល្អ
ព្រោះធ្លាក់ខ្លួនប្រាណជាទាសក
ស្នេហ៍កុលាបល្អបាត់ស្មារតី។**

**ញញឹមៗគ្មានចម្លើយ
តែមិនប្រដើយក្នុងកែវភ្នែក
នាំឱកម្លោះកាន់តែស្រែក
ស្នេហ៍ចង់វែកចិត្តរកការពិត។**

ញញឹមព័ន្ធចិត្តមិនរំដោះ
ក៏មិនបានប្រសំទុក្ខបុរស
ចិត្តប្រុសចុះចាញ់នោមសម្រស់
ឥតខ្ចោះបំផុសបឋមស្នេហ៍។
ប្រតិព័ន្ធកុលាបជាស្នេហ៍ឯក
ជាស្នេហ៍យុវៈចិត្តពិមល
ប្រុសពនេចរលែងរល់
នរៈសុទន្តុជាភ្នំច្បាប់។
ញញឹមមិនឈប់ជាធម្មជាតិ
ជាធាតុប្រុសជាតិស្រីពុំដា
នាំចេនស្នេហ៍ចិត្តកំព្រា
ក្រាបកាយស្នេហាសោមបុប្ផា។
ភ្លើងអកថាប្រុសកំសាក
ចិត្តចង់សិក្ខាក្បួនសាសង
គូសង្សារដូចអូននឹងបង
ក្នុងបំណងត្រងពាក្យភ្នកស្នេហ៍។
តែខ្លាចក្រៀមក្រមសណ្តំចិត្ត
អោយរឹតកើតទុក្ខក្នុងឱរា
មិនដឹងថ្លែងអ្វីជាមួយផ្កា
ប្រាថ្នាអីផងពេលឃើញភក្រៀម។

ក្តីសើចឃើញប្រុសដង្ហើមកាំង
ភ្លេចភ្លាំងឆ្វេងស្តាំអន្ទះសា
ពេលឃើញបុប្ផាពីចម្ងាយ
ជិតឆ្ងាយលែងដឹងផ្លូវត្រូវដើរ។
លង់លុះចង់ជួបពៅពិសី
តែចិត្តបេតិខ្លាចកុលាប
មិនចោលនេត្រាមកប្រុសថ្កាន
ជាឋានមោទនារួមមោហៈ។
ដើរកាន់តែហៀតកុលាបស្រី
ចិត្តមានសេរីស្តុតឱរា
ខ្លួនស្តុរព្រោះរោគសង្ខេព
រាគត្យាតនាប់រាងកាយប្រុស។
គឺរោគស្នេហាផ្តួចគ្មានក្បាន
ជិតឆ្ងាយដូងផ្កាក័យខុសគ្នា
នៅក្បែរព្រួយខ្លាចស្រីពុំដា
អោមិនប្តូរប្រស្រ័យភ្នែក។
ព្រួយស្ទើរដង្ហើមផុតម្ចាស់ចិត្ត
ស្រីគិតថាប្រុសគ្មានទំនង
ដើរតាមបុប្ផាជាអ្នកគ្រង
កុលាបមួយទងដួងចិត្តសែត។

ពិលាសិស្ថនបាញ់ដូចព្រួញ
កំនក់ទំនួញចិត្តហាមឈាន
ជើងប្រុសទុរពលលែងហ៊ាន
បោះមួយជំហានដើរទៅមុខ។
កាយស្រីខិតកាន់តែមកជិត
ពំនិតគឺឆ្កោកខ្លួនបុរស
អោយស្អុតជំហរចិត្តនិក្សស្មោះ
ព្រោះចាញ់សម្រស់ឆក់ទាញចិត្ត។
ស្រឡាញ់អ្វីម្ល៉េះផ្កាក្រពុំ
ពេលនៅទៀបឃុំពាក្យពេចន៍ស្នេហ៍
ភ្នែករំពៃស្នង់មេឃចង់ប្រែ
ទិសបែររកស្រីចាំងប្រភា។
សដាស្រីចេញពីនោមរូប
បន្ទោរនូតជាធម្មជាតិ
ក្តីបង្ការហឹមពេលព្រឹកព្រាង
បក្សីស្រែកច្រៀងឲ្យក្រពុំ។
នៅក្បែរស្រីនៀបឈើក្នុងពោះ
ពិតព្រោះចង់ក្បងក្តិនភ្លាស្នូន
គន្ធក្រអូបន្តូនពីផ្កាទេព
និវេទន៍ភ្នែកទន់ពភ្លៀកស្រី។

ចង់ស្តីរកស្រីមានល្អសប្បាយ
បន្តរនាំដរាសនា
ហាមពោលពាក្យចមទ្វិន្ទសង្សារ
អូនបងភក្សាជាក្តី។
ចំណីស្នេហាប្រុសនិងស្រី
សំដីដំណូរចិត្តនិងចិត្ត
តែកម្មអ្វីមានពីអតីត
មិនអាចប្រឌិតហួសកំរិត។
កុលាបត្រាច់ផុតពីមុមភ្នែក
មិនបានរំលែកចិត្តមេត្រី
គ្មានផស្សៈអ្វីសោះសន្ធិន្ទ្រិយ
ជាក្តីសង្ឃឹមមានខ្លឹមសារ។
ស្នេហាបរិសុទ្ធនិត្រក្នុងចិត្ត
វាផ្តិតនៅជាប់ដួងអារម្មណ៍
ទោះញញឹមស្រីគ្មានបារម្ភ
នឹកនួនចង់ប្រសរាសនាយើង។

បទពាក្យ ៤

ព្រះច័ន្ទលាក់ខ្លួន

៨ ធ្នូ ២០១៧

យប់ងងឹតឈឹង ព្រះច័ន្ទលាក់ខ្លួន
យកពពកពួន ក្នុងស្ថានសួគ៌។
រជនីទ្វិន្ទសោម បើក្នុងគ្មានគ្នា
រស់នៅកំព្រា រោចដាច់ខែបុស្ស។
ត្រូវថ្ងៃអង្គារ ច័ន្ទផ្កាទោស
រជនីរឹបអូស វេលារួមស្នេហ៍។
ដំណើរច័ន្ទគតិ រជនីនៅថៃ
ហរទ័យជួបសែដ្ឋ^១ កើតពេញបូណ៌មី។

^១ សែដ្ឋ; ដែលល្អដាច់គេ, le plus beau។

បទពាក្យ ៤

រលកកម្ម

៩ ធ្នូ ២០១៧

| | |
|---------------------------|-------------------------------|
| រលករលេ | តាមឆ្នេរជលសា |
| ទោចខ្លួនឯកា | យំសែនស្រណោះ។ |
| ទុញរកសង្សារ | ជាសៀងប្រកោះ |
| ទេព្យាបង្កោះ ² | ក្នុងព្រៃហ្វែន ³ ។ |
| សូរទឹករលក | កំទរ ⁴ ផ្អែមរាន់ |
| ទុក្ខកាន់តែជាន់ | នេត្រជាំអស្ស្យ ⁵ ។ |
| យំប្របមាត់ទឹក | ស្រណោះពេលសុខ |
| ជាតូក្មានទុក្ខ | រស់ក្នុងធម្មជាតិ។ |
| រលកមធ្យរ ⁶ | ប្រែវាជាធាតុ |
| រលកធ្វើឃាត | ជារលកយក្ស។ |
| ស្របយកសង្សារ | ជាតូក្មមរក្ស |
| ពានរឹត្រប់លក្ខណ៍ | បោះក្នុងសាគរ។ |
| បាត់លែងត្រឡប់ | បង្កើតកំនរ |
| ទុរាបន្តរ | ផ្ករក្មានដំណាច់។ |

² បង្កោះ ; secouer។

³ ព្រៃហ្វែន ; ព្រៃស្រោក ; forêt dense។

⁴ កំទរ, កំទារ, សម្លេង ; voix។

⁵ អស្ស្យ, ទឹកភ្នែក។

⁶ មធ្យរ, មុន្យ, ផ្អែមល្អែម ; doux, charmant។

លាពុក

១០ ធ្នូ ២០១៧

ប្រណាំងកាយសូមលាពុក ចាកឆ្ងាយពីស្រុក
 ស្រីយ៍^៧សុខជាខ្មែរ។
 បានពុកផ្អិតលើយន្តថៃ ចេញពីកែ
 ជាខ្មែរកូនខ្មែរ។
 ឆ្ងាយពីស្រុកចិត្តនៅក្បែរ ពុកធ្លាប់ទាំថៃ
 ស្បថស្បែមុខឱ។
 ថាកូនរស់នៅឆ្ងាយត្រូវ រៀនចាកអាស្រូវ
 ស្មារញ្ញ^៨ផ្លូវខូចកេរ្តិ៍។
 ព្រាត់ពុកកូនជ្រូតទុក្ខទ្វេ ពុកនិងប្រទេស
 ជាទ្វេគុណធ្ងន់។
 យុវនិល្វង់ចិត្តនៅទន់ ស្រគត់ស្រគំ
 លួចយំនឹកពុក។

^៧ ស្រីយ៍, ជំរក ; abri។

^៨ ស្មារញ្ញ, ច្របូកច្របល់ ; embrouiller។

ចំនួន ពេល ប្រភាគ

១២ ធ្នូ ២០១៧

សូរ្យយាងឆាប់មកដល់ ពេលចន្ទនៅសល់

ខ្យល់ផ្តល់ត្រជាក់។

ឃើញវិភាក្សា^៩ចន្ទវាក់ វេលាណាជាក់

ត្រូវលាក់កាយពួន។

ញញឹមដាក់គ្នាព្រោះជួប នៅពេលជួន

អៀនខ្លួនហួសស្មាន។

អាចជួបពេលប្រភាគបាន ឃើញភក្ត្រនិងប្រាណ

សន្តានគ្នាសោត^{១០}។

មួយនាទីស្តើងកោដិ លួចអរច្នោត^{១១}

គួរកោតធម្មជាតិ។

បង្កើតចែងនូវច្បាប់ជ្រៀត^{១២} ឲ្យបានហៀត

នឹងញាតិវង្សកន់^{១៣}។

^៩ វិភាក្សា, ព្រះអាទិត្យ។

^{១០} សន្តានសោត, ជាគ្រួសារសោះ ; en plus, c'est de la famille។

^{១១} ច្នោត, យ៉ាងខ្លាំង ; vivement។

^{១២} ជ្រៀត, បន្ថែម ; ajouter។

^{១៣} កន់, ជាទីស្រឡាញ់ ; bien aimé។

បទគុដងលីលា

ជរាភាព

១៤ ធ្នូ ២០១៧

ជរាភាពមកដល់ហើយ គ្មាននរណាឡើយ
អាចឆ្លើយថាទេ។

ទោះខ្លួនគ្មានពេលទំនេរ ទទួលហើយវេរ
ពេលវេអាយុ។

ព្រោះវាជាផ្លូវមនុស្ស មិនអាចប្រទុស
ពន្យុះយកឈ្នះ។

ទោះព្រះផ្កង់ធម៌តេជៈ ក៏ជួបប្រទះ
ចាស់រះក្នុងកាយ។

ពុទ្ធចក្រជាអភិប្រាយ¹⁴ បានថ្លែងចុះផ្សាយ
របាយ¹⁵កាយសត្វ។

វាលវដ្តសង្សារជាច្បាប់ អនិច្ចំប្រាប់
រូបព្រាត់អាត្ម័ន។

នុះជនមិនត្រូវបារម្ភ នៅក្នុងអារម្មណ៍
ចុះញ៉ឹមការពិត។

¹⁴ អភិប្រាយ, ធម៌, ក្បួន។

¹⁵ របាយ, s'effriter។

បទពាក្យ

ទឹកហូរទៅ

១៩ ធ្នូ ២០១៧

| | |
|-------------------|---------------------|
| ហូរគ្មានត្រឡប់ | ទៅរកសាករ |
| លើដីនគរ | ទុកល្បាប់ជាដី។ |
| តាមដងទន្លេ | ខ្លួនជាវារី |
| ត្រូវហ៊ានវានទី | ទឹកចិត្តខ្វល់ខ្វាយ។ |
| តែផ្កាមាត់ច្រាំង | នឹកឡើងសោកស្តាយ |
| ឃើញភ្លាមទៅឆ្ងាយ | ឃ្លាតគន្ធពុំងាយ |
| ហូរក្បែរកុលាប | គ្មានពេលបានលា |
| ចិត្តកើតឫស្សី | ឃើញច្រាំងញញឹម។ |
| រសន្តរដូរ | ធ្លាក់ភ្លៀងរលឹម |
| ចិត្តគ្មានសង្ឃឹម | វិលជួបផ្កាវិញ។ |
| ហូរគ្មានត្រឡប់ | ទាំងចិត្តស្នេហាវង |
| ឃើញចន្ទរះពេញ | រជនីពេញបូណ៌។ |
| ចន្ទអុជភ្លើងផ្កាយ | បំភ្លឺមេឃបូរណ៌ |
| បន្លាយទឹកហូរ | វាក្រោមដួងសោម។ |

បទពាក្យ ៧

រសៀលកងក្នុំ

២៣ ធ្នូ ២០១៧

ជាបទចំរៀងផ្អិតក្នុងចិត្ត
 ស្តាប់នាំឲ្យនឹករឿងគួរស្នេហ៍
 សរសើរកវីចេះបកប្រែ
 រឿងពិតទុកថែក្នុងបេះដូង។
 រៀបរាប់ពីសោកក្នុងអារម្មណ៍
 ចិត្តស្រំ¹⁶ដ្បិតត្បាញស្នេហ៍ដំបូង
 មិនបានស្មានថាត្រូវសាបសូន្យ
 គួរប្រោងគ្មានអូនជាវាសនា។
 កវីថាកម្មពីអតីត
 ទោះមហិទ្ធិឬទ្ធិក្នុងស្នេហា
 ពុំស្រាយបញ្ហាធម្មវេរា
 ប្រាថ្នារូបស្រីជាគួរសិន¹⁷។
 មានតែលាក់ខ្លួនពួនក្នុងទុក្ខ
 ព្រោះដុតភ្លើងស្នេហ៍គ្មានទំនង
 នាំឲ្យចិត្តស្រីរកបង្កង
 ក្រែងក្រែងស្នេហាមានទំនាស់។

¹⁶ ស្រំ, ធ្វើទុក្ខបុកម្នេញខ្លាំង ; damner។

¹⁷ សិន ; ទ្វេគុណ, doubler។

បទក្នុងលីលា

ម៉ែ

២៦ ធ្នូ ២០១៧

កូននៅជាកុមារភាព ហែម៉ែមុខគ្រាម
 ជិះយានក្សែរលោង¹⁸។
 ក្នុងក្បួនជួនម៉ែទៅរោង សរកម្ម¹⁹គ្រោង
 ដីល្អោម²⁰ក្នុងវត្ត។
 បីវស្សាបែកម៉ែវង²¹ កូនរស់ខ្វះទង
 ព្រោះរងកំព្រា។
 ខ្វះទងថ្មមជាមាតា ថែទាំរក្សា
 កុមារគ្រប់ល្អក់។
 នៅរកម៉ែទារយាមយប់²² ព្រះក្ស័រ²³គម្រប់
 សព្វគ្រប់ការឃ្លាន។
 សព្វថ្ងៃនឹកម៉ែមិនឃ្លាត ជួនភ្នករាប់រៀប
 ជំរាបចែកម៉ែ។

¹⁸ លោង, ក្តារមឈូស។
¹⁹ សរកម្ម, ការរំលាយសព។
²⁰ ល្អោម, ក្នុងកន្លែងលំហ, នៅកណ្តាលវាលធំ។
²¹ វង, អ្នកថ្លៃ។
²² យាមយប់, យំយប់។
²³ ព្រះក្ស័រ, ទឹកដោះ។

បទភាគគតិ

ថ្ងៃកំណើត

២៨ ធ្នូ ២០១៧

ថ្ងៃដែលកូនកើត

ស្រែយំកក្រើក ជាធម្មជាតិម្តស ត្រូវមានជីវន្ត
រស់គ្មានប្រទុស ចិត្តសែតបរិសុទ្ធ គ្មានទុក្ខព្រាត់ម៉ែ។

ភ្នែកកូននៅបិទ

តែច្រមុះហិត ក្តិនហើរនៅក្បែរ កាយកូនអាក្រាត
បិតនៅជិតម៉ែ កំដៅម្តាយថែ ទារកនៅស្រួយ។

អរគុណអ្នកវង²⁴

ចំនួនខែនព²⁵ ពពោះគ្មានព្រួយ ចិញ្ចឹមពីជៈ²⁶
ក្នុងផ្ទៃគ្មានប្រួល²⁷ មានសុខម៉ែជួយ ផ្តល់គ្រប់ចំណី។

បដិការគុណ

អញ្ញាលីសែនធ្ងន់ ចំពោះសត្រី ជនី²⁸ម្តសលោក
នៅលើផែនដី វិសៃ²⁹ជាស្រី ជាយាអរិយ។

²⁴ អ្នកវង, អ្នកថ្លៃ។

²⁵ នព, ប្រាំបួន។

²⁶ ពីជៈ, គភ៌, ដើមកំណើត ; foetus។

²⁷ ប្រួល ជាពាក្យកាត់ របស់ពាក្យ ប្រែប្រួល។

²⁸ ជនី, ម្តាយ។

²⁹ វិសៃ, ធម្មជាតិ។

បទរមាំងដើរព្រៃ

សួស្តី ឆ្នាំថ្មី

៣១ ធ្នូ ២០១៧

ឆ្នាំថ្មីមិត្តជិតឆ្ងាយប្រាណជូនពរ
ឆ្នាំថ្មីផ្លូវត្រូវពាំនាំជោគជ័យ
ឆ្នាំថ្មីចិត្តគិតរកជ្រកក្នុងធម៌
ឆ្នាំថ្មីរឹង³⁰រឹងវេទ³¹ទេសន៍ជាផ្ទាប់³²។

ឆ្នាំថ្មីចាកភ័ក³³គ្រប់សព្វក្នុងចិត្ត
ឆ្នាំថ្មីចងក្រងទ្រព្យវត្ថុសុចរិត
ឆ្នាំថ្មីវាតញ្ញតិចៃកវែកគ្រប់ទុក្ខ
ឆ្នាំថ្មីជាគ្នាគាប់រាប់សុខសាន្ត។

³⁰ រឹង, ចង ; ស្រែ។

³¹ វេទ ; ចំណេះ។

³² ផ្ទាប់ ប្រើជាពាក្យកាត់ សណ្តាប់ផ្ទាប់។

³³ ចាក:ភ័ក ; សាង នូវ សន្តិភាព។

បទពាក្យ៤

រដូវច្រូត

១ មករា ២០១៨

អង្គុយស្រងូត កណ្តាលអាជ្រាត
 ចិត្តមានវិវាទ នៅក្នុងអារម្មណ៍។
 ក្នុងតូបប្រក់ស្បូវ ចិត្តថប់បារម្ភ
 ព្វពាយ³⁴សម្ពុទ្ធ អង្អែលកាយ។
 យប់ស្ងាត់មានខែ រស្មីសោមថ្លា
 ពពកយាត្រា តាមខ្យល់ត្រជាក់។
 ឃើញស្រូវក្នុងស្រែ ចិត្តជាប់ចំពាក់
 ស្រីធ្លាប់រាក់ទាក់ ពេលរដូវច្រូត។
 ចិត្តប្រុសរង់ចាំ ស្រីលោមបីដួង
 កណ្តៀវត្រូវច្រូត ទាំងស្រូវទាំងស្នេហ៍។
 ក្នុងស្រែឆ្នាំថ្មី រាប់ខែខំថែ
 កាយស្រីនៅក្បែរ ជាព្រេងសំណាង។

³⁴ ពាយ, ពាយុ, ខ្យល់។

បទពាក្យ ៧

ថើបលើកដំបូង

៤ មករា ២០១៨

រដូវវស្សាកាយត្រជាក់
 លីឈ្មាងជញ្ជាត់តាមភ្លឺស្រែ
 ក្រោមភ្លៀងរលឹមស្រីនៅក្បែរ
 កែវកុហកម៉ែទៅចាប់ក្តាម។
 អូនបងសសៀររកដើមត្នោត
 ជម្រករកជ្រោកភ្លៀងបេះប្រាណ
 ជាឋានសាស្ត្រប្រាប់គ្រប់យ៉ាង
 ត្រើយត្រាណ^{៣៥}មេត្តាឲ្យបងថើប។
 ថ្កាល់សើមទឹកភ្លៀងជាសៅគន្ធន៍^{៣៦}
 ស្រវាឱបទម^{៣៧}ចិត្តរំភើប
 ស្រីថ្លៃនៅស្ងៀមមិនកម្រើក
 ទង្វើចំពើប^{៣៨}គ្រប់គួរស្នេហ៍។

^{៣៥} ត្រើយត្រាណ ឬ ត្រាណត្រើយ, គាំទ្រ។
^{៣៦} សៅគន្ធន៍, ទឹកក្រអូប, ទឹកអប់។
^{៣៧} ទម, ផ្កានៅក្រពុំ។
^{៣៨} ទង្វើចំពើប, ទង្វើលើកទី១។

បទពាក្យ ៩

សមរក្ខមិ

៥ មករា ២០១៨

យើងចេញច្បាំង ដើរទៅមុខ ចូលវាយខ្មាំង
ក្នុងនាមឆ្នាំ រដ្ឋាខ្មែរ ការពារដី
ចេនឡាឈ្មោះ ជើងល័ព្វទ័ព³⁹ រដ្ឋសេរី
ស្រុកខ្មែរថ្មី ប្រជាជាតិ មានកម្លាំង។

ទន្ទ្រានពី ចោរឈ្លានពាន គ្មានមេត្តា
យើងសន្យា ពេលថ្ងៃលិច វាយតបខ្មាំង
ភ្នំសន្តក សមរក្ខមិ យើងប្រឆាំង
ជាកម្លាំង កងពលតូច លេខប្រាំបី។

អាគ្នេយ៍ភ្នំ កងសេនា តូចកម្លាំងស្រួច
ចូលវាយយួន កម្មុយនិស្ត មានសាសនា
ខ្មាំងបាញ់ត្រូវ មិត្តសម្លាញ់ បុត្រខេមរា
ក្នួលឱរា ហូរជលនេត្រ ក្សែរសព្វវង⁴⁰។

³⁹ ជើងល័ព្វទ័ព, ប្រតិបត្តិការសឹក។

⁴⁰ វង, អ្នកថ្លៃ។

បទពាក្យ ៧

ក្រដាស-ស

១៣ មករា ២០១៨

ចិត្តគប់ប្រមល់ចង់និពន្ធ
អំពីជិតជន្ត^{៤១}លើក្រដាស
ផ្សាយប្រាប់ដល់អស់ញាតិសន្តាន
ពីចិត្តពោរពាសសព្វរឿងរ៉ាវ។
រឿងចិត្តរឿងជាតិគ្មានចន្លោះ
គ្មានខ្លោះចារជារឿងប្រឡោះ^{៤២}
ក្នុងខ្សែជីវិតផ្លាប់ចន្លោះ
ខ្លួននិងជាតិបោះជាសតិ។
តែភ្នែកផ្ដោតលើក្រដាសស
ចិត្តមិនបន្តជាអក្សរ
ព្រោះតែមានខ្មុរជាអ្នកក្រ
តម្រិះលំអជាអ្នកចេះ។
មិនដូចអ្នកប្រាជ្ញជាកវី
ចេះឆ្លាតវាងវៃឆ្លែសំដី
ថ្លែងបានសព្វគ្រប់ករណី
សរសេរដូចស្តីជាសិល្បៈ។

^{៤១} ជិតជន្ត, ការរស់នៅរាល់ថ្ងៃ។

^{៤២} ប្រឡោះ, មួយលើកៗ, ចន្លោះពេល។

បទពាក្យ ៧

ទារស្លាប់ព្រោះទុំ

២១ មករា ២០១៨

ទុំប្រធាន់លែងគិតពីច្បាប់
មិនបានរាយរាប់ដល់មធ្យោបាយ
ថាខ្លួនមានចុកហួយពីរាជ្យ
មកដោះយកទារជាភរិយា។
ពីក្រោមឥទ្ធិពលនៃមាតា
ប្តេជ្ញាយកទារមករៀបការ
បំពានច្បាប់ខ្មែរគ្រប់ប្រការ
គ្មានចិត្តមេត្តាដល់អាត្មា។
ទុំផឹកស្រវឹងក្បែររោងការ
លែងពិចារណាតាមប្រាជ្ញា
គិតតែពីស្រែកច្រៀងឡឡា
រកទារស្នេហាគ្មានគិតស្នៀត។
ត្រូវគេអូសយកទៅប្រហារ
លុះក្ស័យជីវាទាំងអាជ្រាត
តម្រូវទារធ្វើអត្ថយាត
តាមសម្ព័ន្ធភាពអនន្ត។

បទពាក្យ ៧

ទំនួញនាងទាវ

១៤ តុលា ២០១៨

ទាវគន់ឃើញសពទុំស្នេហា
 ស្រវាកាយាផ្អោបនឹងទ្រូង
 អាសូរឫស្លាប់ប្រាណស្តឹងស្តួក
 ព្រោះតែចាញ់ភូតម៉ែជរា
 ទាវយំយែកឫស្តីអស់ទេវតា
 និងអ្នកតារសំលើព្រឹក្សា
 ធ្វើជាសាក្សីក្នុងទុរា
 ជាស្រីជីវាព្រាត់ស្វាមី។
 ប្រណម្យជុលី⁴³ដាក់លើក្បាល
 កាយក្រាបលើសពផ្លែជាឫស្តី
 ពេញក្របខណ្ឌក្នុងច្បាប់ឥន្ទ្រិយ⁴⁴
 ដែលជារស្តីច្បាប់ព្រះខាន់
 ឥឡូវដេកស្លាប់ចោលជីវា
 លែងមានវាចាឆ្លើយប្រចាន់
 ប្រកាន់ភរិយាព្រោះស្រឡាញ់

⁴³ ម្រាមដៃ, ក្រពុំម្រាមដៃ។

⁴⁴ ច្បាប់ជីវិត។

ប្រមាញ់ស្នេហ៍អូនគ្មានគុំគុន។
បងអើយហេតុអ្វីខឹងដល់ម្លឹង
មិនថ្លឹងច្បាប់ស្តេចទុកជាក្បួន
ប្រឆាំងអ្នកម៉ែនិងអជូន
បង្វិលជំនួនបិទស៊ីការ
ឥឡូវបងស្លាប់ព្រោះស្រឡាញ់
ដ្បិតក្តាញ់នឹងអូនចូលរោងការ
ចិត្តក្បត់នឹងប្រុសជាសង្សារ
សន្យាថារស់ស្លាប់ជាគូ។
សំណាញ់ចិត្តគ្រប់ករណី
សព្វគ្រប់វិន័យជាគំរូ
ជីវិតរួមគ្នាគ្មានទំនោរ
បែកគូកម្មគ្មានការបូជា
ឥឡូវត្រូវស្លាប់តាមប្រុសថ្លៃ
ព្រោះជាតម្លៃភរិយា
ដែលអូនទុកជាការបូជា
ដូចជាជំនា⁴⁵នៃភក្តី។

⁴⁵ ដំណើរដែលប្រព្រឹត្តទៅល្អ, សេចក្តីល្អ។

បទអក្សរលួន

ភោគមិនបាន

២១ តុលា ២០១៨

ទោះបីឆ្នាំដើរគ្មានសំរាក
 លើដួងផ្ការីកល្អបំបែប
 ប្រុសនៅចាំច្បាស់ចិត្តស្រីថ្លៃ
 ក្រងជានិស្ស័យស្នេហ៍ដំបូង។
 ចិត្តប្រុសភក្តីស្រីចំរើន
 ផ្កាច្រើនក្នុងសួនមានតែមួយ
 អមដោយទងស្លឹកនៅជាត្រួយ
 ចិត្តគ្មានភ័យព្រួយលួចស្នេហ៍អូន។

នាងចាំបានទេបងនៅក្បែរ
 អូនបែរភក្តីសួនញញឹមដាក់
 បងស្រូបសម្រស់គ្មានរអាក់
 ចំរើនហុចហត្ថិអង្កញ់។
 បងបោះជាល្បែងបុរាណខ្មែរ
 តែថែរស្មាមករ⁴⁶សុរភី⁴⁷

⁴⁶ ដែ។

⁴⁷ ដែលមានក្តិនក្រអូប។

ទុកក្នុងអត្តៈជាក្តី
ចំរើនសេរីដឹងទាំងអស់។

អូនចាំបានទេថាបងហ៊ាន
អញ្ជើញបំពានច្បាប់ស្ត្រី
នាំគ្នាទៅមើលកុនល្បាញល្បី
តែនាងមិនស្តីបណ្តេចចេញ។
បងចាំទាំងអស់ចរិតស្រី
ជៀសជ័យ⁴⁸ប្រៀបស្ត្រីនឹងរូបនាម
ដំណើរអូនស្រាលដូចរំលោភ
ចំរើនមានលោមណ៍⁴⁹ផ្អុបនិងចិត្ត។

បង្កើតស្នេហាភ្លេចមិនបាន
ក្នុងដួងកំណើតនៃមនុស្ស
មានច្បាប់វាសនាដែលត្រូវប្តូរ
នូវ⁵⁰ព្រាត់គ្នាមិនបានលា។
ព្រោះជាផលកម្មជាធម្មជាតិ
មិនអាចប្រជ្រៀតការជំទាស់

⁴⁸ ចម្រើនបំផុត។

⁴⁹ សោភ័ណភាព។

⁵⁰ មនុស្ស។

(note de bas de page - suite)

វិយោគ⁵¹វិរាត⁵²ហាមរលាស់
មិនអាចនឹងវាស់ទំហំទុក្ខ។

យុត្តា⁵³ជាធាតុបងនិងអូន
បុត្តា⁵⁴ជាកូនមានត្រកូល
ជួបគ្នាក្នុងគ្រាវេនយប់ចូល
ខ្លីណាស់ពៅអូនបងត្រូវបែក។
មិនហ៊ាននឹងស្រែកលាចរណៃ
ស្រីថ្លៃក្រពុំលែងយល់ដឹង
នូវហេតុផលអ្វីខ្លាំងដល់ម្លឹង
បាត់សូន្យដំណឹងគ្មានរំពក។

ទារអីយបងដើរលើផ្លូវស្នេហ៍
ផ្លូវមានបែកខ្សែគូសង្សារ
ស្រឡាញ់ស្នើគ្នាលើពសុធា
ជាកម្មវេរាជាបុរស។
ស្រឡាញ់គេស្មោះជាគូកាយ
ស្នេហ៍អូនទូលាយជាគូចិត្ត

⁵¹ ការបែកគ្នា។

⁵² សម្រែក។

⁵³ យុវកីនិងយុវជនទាំងឡាយ។

⁵⁴ កូនប្រុសនិងស្រី។

(note de bas de page - suite)

មានច្បាប់ពង្រាង⁵⁵បច្ចាមិត្ត
ប្រើចិត្តសារាស្ត្រចអកុសល។

សីតកាល⁵⁶យូរឆ្នាំកន្លងទៅ
ចិត្តនៅនឹកដល់បំណះស្នេហ៍⁵⁷

សុំជូនពរស្រីឲ្យជួបតែ
ជីវិតលែងប្រែក្នុងមង្គល។
គ្មានអំពល់ទុក្ខមានពំនឹង
រំដឹងស្នេហាក្នុងវាសនា
តាមផ្លូវល្អក្នុងវដ្តសង្សារ
ដែលជាចិត្តាដូចបំណង។

⁵⁵ ហាមមិនអោយបន្តប្រព្រឹត្តិកំហុស។
⁵⁶ រដូវរងា។
⁵⁷ ស្នេហ៍ដែលប៉ះគ្នា។

បទពាក្យ៦

វែយ

២៧ តុលា ២០១៨

សម្លេងទ្រហឹងវែយ ភ្លេងប្រគុំគ្មានចង្វាក់
ក្នុងព្រឹក្សាថ្ងៃប្រញាប់ គងឆាប់លើនភាបាទ⁵⁸។
យំស្រណោះក្សែរសត្វទាក ទស្សនាគ្មានការបារម្ភ
យំរៀបរាប់ពីអារម្មណ៍ តើអ្នកចប់ពីរឿងអ្វី?

ក្សែរមាត់ទឹកយប់ថ្មី ចង់ស្តីរកវេជ្ជាមិត្ត
សួររកហេតុឲ្យដឹងពិត ពិបាកក្នុងចិត្តម្នោម្នោះ។
ព្រោះយំរន្ធដ្រំខ្លាំងម្ល៉េះ ព្រឹក-រន្ធ៖⁵⁹រនាម⁶⁰
ស្មើនឹងរាវី⁶¹ព្រះរាម គំរាមដើររកសីតា។

យំទនរណាមេត្តា ទេព្វាក៏គ្មានចេតនា
ចង់ស្តាប់រឿងវេទនា រល់ជួយវេរាត្រី។
ជំនួសសត្វរង្សី⁶² យប់ថ្មីសំរាប់ព្រះចន្ទ

⁵⁸ ជើងមេឃ។

⁵⁹ រន្ធ៖ ជាយព្រៃ។

⁶⁰ រនាម, ព្រៃលិចទឹក។

⁶¹ រាវី, សម្រែក។

⁶² សត្វរង្សី, ព្រះអាទិត្យ។

(note de bas de page - suite)

ដ្ឋាលា⁶³នៃសោម⁶⁴បញ្ចាំង ព្រះច្ចាយាចន្ទ⁶⁵ពីស្រះ។

ចន្ទឃើញរូបខ្លួនក្នុងស្រះ កំដរដោយត្រះ⁶⁶សោក⁶⁷វៃ
ដែលជាល្អាន⁶⁸ប្របដាយព្រៃ តន្ត្រីនៃអកុសល។
វៃយំរៀបរាប់មិនសល់ មិនគិតរល់បូណ៌មី
មិនយល់ពីទុក្ខព្រោះអ្វី មិនស្តីរកចន្ទពេញវង់។

⁶³ ដ្ឋាលា, ពន្លឺដែលភ្លឺព្រោងព្រាត។
⁶⁴ សោម, ព្រះចន្ទ។
⁶⁵ ច្ចាយាចន្ទ, ចន្ទច្ចាយា។
⁶⁶ ត្រះ, ឈ្មោះបទភ្លេងពិណពាទ្យមួយមេ។
⁶⁷ សោក, សេចក្តីសង្រេង។
⁶⁸ ល្អាន, សេចក្តីសៅហ្មង។

បទពំនោល

ថ្ងៃស្រីរៀបការ

១៨ វិច្ឆិកា ២០១៨

ថ្ងៃថ្មីពន្លឺព្រឹកៗ មាត់ឈ្មោលរងៀវ
 សំនៀងស្រួចក្នុងចិត្ត។
 ប្រុសព្រាត់គូស្នេហ៍ឯកា ខំថែស្នេហា
 វាសនាកំរិតដោយកម្ម។
 បងមានហិរិ^{៦៩}នៅចាំ វាជាកម្មផល
 ទុក្ខផ្តល់នូវទោសកាលចិត្ត^{៧០}។
 តែស្រីអកម្មកំរិត គ្មានទោសតាមផ្គិត
 ក្នុងចិត្តត្រូវបែកសង្សារ។
 នេះជាផ្លូវជាវេរា នៅលើពសុធា
 ស្នេហានៃគរុណវ័យ^{៧១}។
 មិនផុតពីបរាជ័យ ព្រោះទិន្នន័យ
 ស្រីត្រូវគោរពឱម៉ែ។
 អូនរៀបការព្រោះចង់ថែ កេរ្តិ៍មិនឲប្រៃ
 ជាផ្លែគ្មានពូជខ្ជាប់ខ្ជួន។

^{៦៩} ហិរិ ឬ ហិរិ, ន. ខ្លាសបាប។
^{៧០} កាលចិត្ត, សេចក្តីស្លាប់ចិត្ត។
^{៧១} គរុណវ័យ, វ័យក្មេង។
(note de bas de page - suite)

ភ្លេងការខ្ចីច្រើនខ្លួន ព្រោះបងនឹកស្អន

កង្កន⁷²នឹងខ្លួនអកព្យ។

បងថ្លែងក្នុងចិត្តរៀបរាប់ ពីរឿងសម្តីន្ទ

ចិត្ត សព្វ⁷³ក្នុងគ្រាដំបូង។

ដែលជាស្នេហាដូចត្បូង ចាំងពេញបេះដូង

ស្មើដួងខែពេញបូណ៌មី។

តើប្រស័យ⁷⁴មានប្រណី ពីក្នុងចិត្តស្រី

ពេលស្តីប្រាប់ថាត្រូវឃ្លាត ?

សម្លាប់បងដោយពេជ្ឈយាត ជានរយាត

មច្ឆរាជទុកជាទោសស្នេហ៍។

⁷² កង្កន, ចងកំនុំមិនលែង។

⁷³ សព្វ, កិ. ស្ម័គ្រស្មោះ។

⁷⁴ ប្រស័យ, សេចក្តីស្នេហា។

(note de bas de page - suite)

បទព្រហ្មគីតិ

ផ្កាក្នុងសួន

៥ ធ្នូ ២០១៨

ព្រលឹងព្យោម⁷⁵ត្រជាក់ ទឹកភ្លៀងធ្លាក់អង្កែលកាយ
 ចិត្តប្រុសសែនសប្បាយ ក្លិនផ្កាកាយនៅក្នុងសួន។
 ម្លិះលាក្រអូបដាច់ ពណ៌សណ្តាប់⁷⁶ដូចម្លិះរុក
 កុលាបក្រហមមួន⁷⁷ ស្រទាប់ធ្នង⁷⁸បង្ហាញសោម។
 រំយោលរំដួលនើត ល្ងាចបង្កើតសារគន្ធទិព្វ
 នាសា⁷⁹ប៉ះទង្គិច ស្នេហាទិចដួងជីវា។
 ចំបីចំប៉ារឹក ក្នុងសួនរឹតតែប្រាថ្នា
 គយគន់មើលបុស្សា⁸⁰ គ្រប់ពណ៌ផ្កាពេញក្រមុំ។
 ផ្កាកែវសែត⁸¹ស្អាតសម ជាសម្រស់ក្នុងកញ្ចប់
 គន្ធាប្រមូលផ្តុំ មិនចាញ់មុំឈ្មោះក្រវាស់។
 លឿងខ្ចីត្រជាក់នេត្រ ចិត្តនឹកនៃបង្កាផ្លូវលាន់
 ក្បែរផ្កាកំពុងលាស់ ចេញសម្រស់គឺយីហ៊ុប។
 ផ្កាដុះជិតរំយោល ក្រហមយោលប្រមផ្កាម្រុម

⁷⁵ ព្យោម, ខ្យល់។
⁷⁶ ណ្តាប់, សង្ហា។
⁷⁷ មួន, មាំ, ជំ។
⁷⁸ ធ្នង, ចំហជំ។
⁷⁹ នាសា, ច្រមុះ។
⁸⁰ បុស្សា, ផ្កាគ្រប់យ៉ាង។
⁸¹ សែត, ពណ៌ស។

(note de bas de page - suite)

ផ្កាមេអំបៅរុង⁸² អង្ករជុំលំអសួន។
 ច្បារមានស្រះទឹកថ្លា ផលិតផ្កាព្រលឹកនួន⁸³
 ផ្កាលំចង់ដុះរួម គ្មាននឹកព្រួយក្នុងវារី។
 នេះពិតជាសួនសេដ្ឋ⁸⁴ ជាឋានទេពនៃជីវី
 ផ្កាមាលតិកាំងទី ក្បែរដែនដីកណ្តឹងឈូក។
 ល្អទើតផ្កាកំភ្លឹង ល្អចសម្លឹងខ្យងទន់ឃ្មុប⁸⁵
 និរតីផ្កាលាក់ខ្លួន តែមិនពួននឹងវិភា។
 កំពឹងព្រួយ⁸⁶តាំងយូរ ពូជតែមួយលើពសុធា
 ដុះមិនឆ្ងាយក្នុងឆ្នាំ មានគ្នាជាផ្កាស្រលឹក។
 ផ្កាប្រាក⁸⁷អង្កាដី ពន្លកខ្ចីនៅតូចល្អិត
 ក្រោមភ្លៀងទឹកអម្រឹត ស្រោចដកខឹមផ្កាក្រពុំ។
 រាក់ក្រហមជ្រែកផ្គុំ ផ្លូវនៅជុំផ្ការាំងភ្នំ
 ក្នុងទីផ្សារជំរុំ ផ្កាក្រមុំបន្សំពូជ។
 បាយដំណើបផ្កាល្អ ផ្កាកម្រមានក្នុងសួន
 កេសរកូល⁸⁸ជួបជួន ឆជាសួនជានិមិត្ត។
 សួនឧមា⁸⁹ជាឋាន ភពទេព្វាស្តស្តីញាតិ

⁸² រុង, ដែលចម្រើន។
⁸³ នួន, ផ្លូវផង។
⁸⁴ សេដ្ឋ, ប្រសើរលើសលន់។
⁸⁵ ខ្យងទន់ឃ្មុប, limace។
⁸⁶ ផ្កាកំពឹងព្រួយ ឬ តាំងយូរ។
⁸⁷ ប្រាកពណ៌ក្រហមផ្លែទឹក។
⁸⁸ កេសរកូល ឬ ផ្កាអំរីដេ។
⁸⁹ សួនឧមា, សួនសន្តិភាព។

គ្រប់មិត្តជាមនុស្សជាតិ មកស្រូបធាតុគុណក្រអូប។
មកកំសាន្តចិន្តា ជាកីឡាសំរាប់រូប
ចាប់កម្លាំងមករូប ដើម្បីរស់ក្នុងមង្គល។

បទមេបួន

រាត្រីគ្មានខែ

១០ មិថុនា ២០១៩

| | |
|--------------------|-----------------|
| ប្រាប់ភពត្រជាក់ | ព្រះខែពួនកាយ |
| ក្នុងមេឃគ្មានផ្កាយ | នាំចិត្តពន្លឺក។ |
| រន្ធត់កាយ | ព្រោះគ្មានរំពឹង |
| ថាមានពភ្លឹម | បំភ្លឺជីវិត។ |
| ក្អកក្អលឱវ៉ា | នាំស្រមុតចិត្ត |
| ក្នុងរូបរមិត | រដាញាប់ញ៉ាំ។ |
| កើតទុក្ខវេទនា | ជាមនោសម្បជ្ជ |
| ព្រោះខ្វះសម្រស់ | នៃរស្មីចន្ទ។ |

បទព្រហ្មគីតិ

ភ្លៀងសោក

១៣ ឧសភា ២០១៩

| | |
|------------------------|-------------------------|
| រំលាភ្នាក់លើដី | រដូវថ្មីភ្លៀងរុករាន |
| នាំបាត់នូវរូបរាង | ជានិទាយកាលជ្វាលា។ |
| តែខ្យល់ល្ងន់ជ្រាយផាត់ | ចិត្តរសាត់លើវិហារ |
| មិនដឹងដល់ទីណា | ជាយាត្រាផ្លូវអាកាស។ |
| លើមេឃដាសផុតភ្នែក | ភ្លៀងប្រឹងជ្រែកដែនទេព្វ |
| ស្វែងរកបន្ទុក | ក្នុងស្រះថ្លាលោកមច្ឆា។ |
| ស្តាប់ភ្លៀងស្តាយសូរ្យៈ | ខ្លួនប្រទាក់ក្នុងវេលា |
| សុរិយង្គលាចិត្តា | គ្មានមេត្តាពេលសាយណ៍។ |



ធ្វើជូនដល់អស់ប្រិយមិត្តទាំងប្រុសស្រី ដោយមេត្រីភាព